



ក្រុមហ៊ុនបោះផ្សាយ



Yuanta

ក្រុមហ៊ុនធានាទិញមូលបត្រ



សូមទំនាក់ទំនងយើងខ្ញុំ

012 840 125 / 015 723 388

023 723 388

023 999 966 / 023 999 977

www.acledasecurities.com.kh



កូនសៀវភៅ
សម្រាប់វិនិយោគិន
សាធារណៈ

២០១៩

ក្រុមហ៊ុនធានាទិញមូលបត្រ



Yuanta

ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងធ្វើការ បោះផ្សាយលក់មូលបត្រកម្ពុសិទ្ធិជាសាធារណៈ

ក្លាយជាភាគហ៊ុនិករបស់ធនាគារលំដាប់ទី១នៃព្រះរាជាណាចក្រកម្ពុជា ។
លោកអ្នកអាចបង្កើនទ្រព្យសម្បត្តិ តាមរយៈធនាគារលំដាប់ទី១នេះ ។



ឱកាសវិនិយោគដឹកម្រៃ សម្រាប់វិនិយោគិននៅ
ក្នុងព្រះរាជាណាចក្រកម្ពុជា



ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំបំផុត ចំណេញបំផុត
និងហិរញ្ញវត្ថុរឹងមាំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

#1


ធនាគារឈានមុខជាង១១ស្សរត្សរដែលស្ថិតក្នុងវិស័យ
ដែលមានបទប្បញ្ញត្តិគ្រប់គ្រងត្រឹមត្រូវ
ជាមួយនឹងសក្តានុពលរីកលូតលាស់ខ្លាំងក្លា

1st

ធនាគារទី១ ដែលចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
និងក្រុមហ៊ុនដំបូងដែលតំណាងឲ្យសេដ្ឋកិច្ច
និងប្រជាជនកម្ពុជាពិតប្រាកដ


ប្រវត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាគម្រោងរបស់អង្គការ ILO និង UNDP ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាធនាគារឈានមុខ តាមរយៈការផ្តល់ឥណទានសាច់ប្រាក់ងាយស្រួល ការទូទាត់ សេវាកម្ម និងឱកាសការងារ




ប្រវត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រវត្តិការណ៍សំខាន់ៗរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី




ឱកាសក្លាយជាភាគហ៊ុនិក របស់ធនាគារធំជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា

ធនាគារឈានមុខគេលើទីផ្សារ



ចំណែកទីផ្សារ



ផលបត្រឥណទាន

Source: NBC Annual Supervision Report 2018, ACLEDA Bank data, YSC Research. Exchange Rate: 1USD = 4,018 KHR

Note: The figure for ACLEDA Bank's loan portfolio is from its annual report.

ធនាគារធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំជាងគេលើផលបត្រឥណទាន បណ្តាញប្រតិបត្តិការ និងចំនួនអតិថិជន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួនគណនីប្រាក់បញ្ញើច្រើនជាង ២លានគណនី និងអតិថិជនឥណទានសកម្មច្រើនជាង ៤០០.០០០។



ឱកាសក្លាយជាភាគហ៊ុនិក របស់ធនាគារធំជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានផ្តល់ចំណាត់ថ្នាក់ខ្ពស់បំផុត
ក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់អន្តរជាតិ

Ratings as of Dec 13, 2019


S&P Global Ratings

Issuer Credit Rating
B+/Stable/B

អនុបាតតំណទានមិនដំណើរការ



ធនាគារបន្តរក្សាបាននូវទ្រព្យសកម្មដែលមានគុណភាពខ្ពស់ដោយមានអនុបាតដើមទុនគ្រប់គ្រាន់
និងអនុបាតសាច់ប្រាក់ងាយស្រួលលើសកម្រិតដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។



ឱកាសក្លាយជាភាគហ៊ុនិក របស់ធនាគារធំជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារដែលទទួលបានចំណូលពីការប្រាក់
និងចំណូលមិនមែនការប្រាក់ច្រើនជាងគេ

ធនាគារ អេស៊ីលីដា ភីអិលស៊ី រក្សាបាននូវចីរភាពផលលើមូលធន និងផលលើទ្រព្យសកម្ម
ខ្ពស់ជាងកម្រិតមធ្យមនៃវិស័យធនាគារទាំងមូលទោះបីជាមានការប្រកួតប្រជែងយ៉ាងខ្លាំង
លើវិស័យនេះយ៉ាងណាក៏ដោយ។


ធនាគារដែលទទួលបានចំណូលច្រើនជាងគេបំផុត



ចំណូលពីការប្រាក់



ចំណូលមិនមែនការប្រាក់



ចំណូលផ្សេងៗ



ចំណូលសុទ្ធ

ចំណែកទីផ្សារក្នុងឆ្នាំ២០១៨

ចក្ខុវិស័យរបស់ធនាគារ អេស៊ីលីដា គឺអិលស៊ី នាពេលអនាគត


ធនាគារឈានមុខក្នុងតំបន់ ធនាគារឈានមុខផ្នែកឌីជីថល



បង្កើនសមត្ថភាព និងការអនុវត្តការងារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដាមីក្រូហិរញ្ញវត្ថុមីយ៉ាន់ម៉ា អេស៊ីលីដា ស៊ីឃ្យូរីជី ភីអិលស៊ី និង វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ចក្ខុវិស័យរបស់ធនាគារ អេស៊ីលីដា គឺអិលស៊ី នាពេលអនាគត

ដៃគូដែលជឿទុកចិត្ត សម្រាប់ស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ និងរាជរដ្ឋាភិបាល



រាជរដ្ឋាភិបាល

- ថែរក្សាមូលនិធិឲ្យមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម
- មធ្យោបាយប្រមូល និងទូទាត់ជូនរាជរដ្ឋាភិបាល
- ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន
- បង់វិភ័យបត្រសាធារណៈនានា
- បម្រើសេវាបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ



ម្ចាស់ហិរញ្ញប្បទានសម្រាប់រយៈពេលវែង

- ធនាគារអភិវឌ្ឍន៍អាស៊ី
 - សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ
 - សាជីវកម្មធនាគារអភិវឌ្ឍន៍ចិន
- ICBC, CIMB, Maybank, Shinhan Bank, Taiwan Shin, Kong Commercial Bank, TMB Bank, OPIC, FMO, NORFUND, KfW, BlueOrchard, MicroVest, ResponsAbility




អាជីវកម្ម

- សេវាបុរេបិយប័ណ្ណ
- សេវាផ្ទេរប្រាក់ក្រៅប្រទេស
(មានដៃគូធនាគារចំនួន៣១៥ ក្នុង៥១ប្រទេស)
- សេវាណែនាំធានារ៉ាប់រង


ហេតុអ្វីត្រូវវិនិយោគលើភាគហ៊ុន ?

- ភាគហ៊ុនគឺជាការវិនិយោគលើមូលបត្រកម្មសិទ្ធិដែលផ្តល់នូវភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុននិងសិទ្ធិទទួលបាននូវភាគកម្មនៃប្រាក់ចំណេញនិងទ្រព្យសកម្មរបស់ក្រុមហ៊ុន ។
- ភាគហ៊ុននិងទទួលបានទិន្នផលភាគលាភនិងចំណេញមូលធន ។
- ផលទទួលបានពីការវិនិយោគលើភាគហ៊ុនអាស្រ័យលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ។ វិនិយោគិនអាចខាតបង់ប្រសិនបើក្រុមហ៊ុនមិនទទួលបានប្រាក់ចំណេញដែលបណ្តាលឲ្យភាគលាភមានតម្លៃសូន្យ និង/ឬតម្លៃហ៊ុនធ្លាក់ចុះ ។
- ជាទូទៅ ការវិនិយោគលើភាគហ៊ុនគឺជាវិធីមួយដែលងាយស្រួល និងចំណេញបំផុតក្នុងការបង្កើនទ្រព្យរបស់លោកអ្នកក្នុងរយៈពេលវែង។
- ការអនុគ្រោះពន្ធចំពោះវិនិយោគិនក្នុងជ.ម.ក.
 - ✓ មិនមានពន្ធកាត់ទុកលើភាគលាភសម្រាប់ប្រជាជនកម្ពុជា និងបន្ថយពន្ធមកត្រឹម៥០% សម្រាប់ជនបរទេស
 - ✓ មិនមានពន្ធលើការចំណេញមូលធន
 - ✓ មិនមានពន្ធអាករលើការជួញដូរ

- ភាគហ៊ុនគឺជាឧបករណ៍មួយបែបទៀតបន្ថែមលើសេវាប្រាក់បញ្ញើរបស់ធនាគារ និងមូលបត្រហិរញ្ញវត្ថុផ្សេងទៀត ដែលផ្តល់ឲ្យលោកអ្នកទទួលបាននូវចំណូលខ្ពស់ជាងមុន។
- ការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនមួយមានន័យថាលោកអ្នកក្លាយជាម្ចាស់ក្រុមហ៊ុននោះនិងមានសិទ្ធិក្នុងការទាមទារប្រាក់ចំណេញសុទ្ធដែលក្រុមហ៊ុនបង្កើតបាន។



● សន្ទស្សន៍ជ.ម.ក. បង្ហាញពីតម្លៃជាមធ្យមនៃភាគហ៊ុនដែលបានចុះបញ្ជីនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ("ជ.ម.ក")។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួនបានកើនឡើងក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។



ដើម្បីវិនិយោគក្នុងភាគហ៊ុន

ព័ត៌មានពីអាយភីអូ

លោក សុភី ធ្វើការឲ្យក្រុមហ៊ុនសំណង់មួយកន្លែង ។ គាត់ក៏ជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ដែរ ។

អេស៊ីលីដា IPO?



ព្រឹកមួយ គាត់បានអានព័ត៌មានអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា។

ទំនាក់ទំនងអេស៊ីលីដា ស៊ីឃ្យូរីធី



ជម្រាបសូរ! ខ្ញុំចង់ដឹងព័ត៌មានអំពីអាយភីអូរបស់ធនាគារ! តើអ្វីជាអាយភីអូ?

អរណសូស្តីលោក! អាយភីអូជាឱកាសវិនិយោគលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា និងក្លាយជាម្ចាស់ភាគហ៊ុន។ ក្រៅពីចំណូលដែលបានមកពីការប្រាក់បញ្ញើមានកាលកំណត់ លោកនឹងទទួលបានភាគកម្មក្នុងប្រាក់ចំណេញរបស់ធនាគារ។ ធនាគារនឹងបែងចែកប្រាក់ចំណេញរបស់ខ្លួនទៅឲ្យម្ចាស់ភាគហ៊ុនទាំងអស់។



ទំនាក់ទំនងអេស៊ីលីដា ស៊ីឃ្យូរីធី



តើខ្ញុំគួរធ្វើដូចម្តេចដើម្បីវិនិយោគលើភាគហ៊ុនរបស់ធនាគារ?

លោកត្រូវមានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ។ សូមលោកយកអត្តសញ្ញាណប័ណ្ណនិងរូបថតទៅកាន់ អេស៊ីលីដា ស៊ីឃ្យូរីធី ដើម្បីបើកគណនីជួញដូរ។



ការរៀបចំ

ស្មើស្ម័គរ អត្តសញ្ញាណវិនិយោគិន

តាមការណែនាំរបស់បុគ្គលិក អេស៊ីលីដាស៊ីឃ្យូរីធីលោកសុភីបានយកឯកសារមកកាន់ អេស៊ីលីដា ស៊ីឃ្យូរីធី និងបំពេញបែបបទដើម្បីទទួលបានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរ។



បើកគណនីជួញដូរ

មួយសប្តាហ៍ក្រោយមក អេស៊ីលីដា ស៊ីឃ្យូរីធីបានជូនដំណឹងលោកសុភី អំពីលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដែលបានបើករួចរាល់។



ដើម្បីវិនិយោគក្នុងភាគហ៊ុន

ដំណាក់កាល ប៊ុកបៀលខ្លី



លោក សុភី បានដឹងថា ដើម្បីទិញភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា គាត់អាច៖
 (១) ចូលរួមកំណត់ថ្លៃភាគហ៊ុន ក្នុងដំណាក់កាលប៊ុកបៀលខ្លី ឬ
 (២) ទិញភាគហ៊ុនក្នុងតម្លៃចុងក្រោយ ក្នុងដំណាក់កាលបរិសកម្ម។
 គាត់សម្រេចចិត្តមិនចូលរួមក្នុង ដំណាក់កាលប៊ុកបៀលខ្លីដើម្បីកំណត់ថ្លៃទេ ដោយរង់ចាំទិញក្នុងដំណាក់កាលបរិសកម្ម នៅពេលដែលតម្លៃចុងក្រោយត្រូវបានកំណត់។

ដំណាក់កាល ប៊ុកបៀលខ្លី

មានប្រជាជនជាច្រើនបាន ចូលរួមក្នុងដំណាក់កាលប៊ុកបៀលខ្លី ដោយបានដាក់តម្លៃភាគហ៊ុន ដែលខ្លួនចង់ទិញនៅក្នុង រវាងចន្លោះថ្ងៃដែលបានកំណត់។



ការវិនិយោគ ដំណាក់កាលបរិសកម្ម

លោកសុភីបានទទួលដំណឹង អំពីដំណាក់កាលបរិសកម្ម ហើយគាត់ ដឹងថាគាត់ត្រូវទៅធនាគារ អេស៊ីលីដា ដើម្បីទិញភាគហ៊ុន ។ គាត់សម្រេចចិត្តវិនិយោគ ទឹកប្រាក់ចំនួន ៤,០០០,០០០ រៀល។



ការវិនិយោគ ដំណាក់កាលបរិសកម្ម

១- គាត់បំពេញពាក្យស្នើសុំបរិសកម្ម
 ២- គាត់ផ្ទេរ ៤,០០០,០០០ រៀល ទៅក្នុងគណនីរបស់ក្រុមហ៊ុនបោះផ្សាយ



ការប្រកាសលទ្ធផលបរិសកម្ម

ប៉ុន្មានសប្តាហ៍ក្រោយមក ... គាត់ត្រូវបានជូនដំណឹងអំពីលទ្ធផលនៃការទិញភាគហ៊ុនរបស់ គាត់ តាមរយៈគេហទំព័រ និងហ្វេសប៊ុករបស់ធនាគារ ។ ឥឡូវនេះ គាត់ក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារមួយក្នុងចំណោមធនាគារធំបំផុត និងជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។ ធនាគារនឹងបែងចែកប្រាក់ចំណេញទៅឲ្យគាត់ ។

